



for a living planet®

WWF មហាតំបន់មេគង្គ
កម្មវិធីអភិរក្សនៅកម្ពុជា
ផ្ទះលេខ ៥៩ ផ្លូវលេខ ៣៥២
សង្កាត់បឹងកេងកង១
ប្រអប់សំបុត្រលេខ ២៨៦៧ ភ្នំពេញ

ទូរស័ព្ទ៖ +៨៥៥ ២៣ ២១៨ ០៣៩
ទូរសារ៖ +៨៥៥ ២៣ ២១១ ៩០៩
www.cambodia.panda.org

សេចក្តីប្រកាសសារពត៌មាន

សម្រាប់ការចេញផ្សាយបន្ទាន់

ជាកំណត់យោងប្រាកដប្រជានៃជំនួសជាន់ ៤ លានរៀល សម្រាប់ការធ្វើសន្និធិសាច់សត្វព្រៃខុសច្បាប់

ទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការណ៍បង្ក្រាបរួមគ្នាមួយធ្វើឡើងកាលពីពេលកន្លងទៅថ្មីៗនេះដោយក្រុមចល័តបង្ក្រាបប្រចាំខេត្តមណ្ឌលគិរីដឹកនាំដោយរដ្ឋបាលព្រៃឈើ និងក្រុមប្រតិកម្មរហ័សសង្គ្រោះសត្វព្រៃនៃរដ្ឋបាលព្រៃឈើគាំទ្រដោយ Wildlife Alliance បានរឹបអូសសាច់ជ្រូកព្រៃ និងឈ្មួសសរុបចំនួន ៧៥ គីឡូក្រាម ដែលបានរក្សាទុកដោយខុសច្បាប់ ពីគោជនីដ្ឋានចំនួនពីរផ្សេងគ្នា ជាកន្លែងភ្ញៀវនិយមចូលបរិភោគ ។

ផ្អែកតាមព័ត៌មានទទួលបានពីអ្នករាយការណ៍នៅមូលដ្ឋាន ក្រុមចល័តបង្ក្រាបចម្រុះដែលមានសមាសភាពមកពីរដ្ឋបាលព្រៃឈើ នគរបាល និងកងរាជអាវុធហត្ថ បានចុះស៊ើបការណ៍ដើម្បីប្រមូលព័ត៌មានឱ្យបានច្បាស់លាស់ មុនពួកគេសម្រេចចិត្តចុះបង្ក្រាបដល់ទីតាំងគោជនីដ្ឋាន ដែលស្ថិតនៅក្នុងឃុំរម្យនា និងឃុំស្ពានមានជ័យ។

លោក ឈុំ សំណាង ជាមន្ត្រីរដ្ឋបាលព្រៃឈើ និងជាប្រធានក្រុមចល័តបង្ក្រាបប្រចាំខេត្តមណ្ឌលគិរី និយាយថា៖ “ផ្អែកតាមបទសម្ភាសន៍របស់ក្រុមបង្ក្រាបជាមួយនឹងអ្នកតំណាងគោជនីដ្ឋានទាំងពីរបង្ហាញថា ពួកគេដឹងថាទង្វើរបស់ពួកគេជាទង្វើខុសច្បាប់ ហើយពួកគេក៏ដឹងអំពីយុទ្ធនាការណែនាំផ្សព្វផ្សាយដែលតម្រូវឱ្យម្ចាស់គោជនីដ្ឋាន អ្នកនិយមសាច់សត្វព្រៃ ទេសចរ និងប្រជាពលរដ្ឋទាំងអស់មិនពាក់ព័ន្ធនឹងសាច់សត្វព្រៃ និងឈើខុសច្បាប់។ “លោកបន្តថា៖ “តម្រូវការសាច់សត្វព្រៃជាអាហារ គឺជាមូលហេតុដែលម្ចាស់គោជនីដ្ឋានប្រថុយធ្វើទង្វើដែលច្បាប់ហាមឃាត់នេះ។”

យោងតាមមាត្រា ៩៦ នៃច្បាប់ស្តីពីព្រៃឈើ ការធ្វើសន្និធិសាច់សត្វព្រៃដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើជាទង្វើផ្ទុយនឹងច្បាប់ ហើយត្រូវទទួលទោសជាកំណត់យោងប្រាកដប្រជានៃជំនួសជាន់ ដូចមានចែងនៅក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាន។ ក្រុមប្រតិកម្មរហ័សសង្គ្រោះសត្វព្រៃបានយកសាច់សត្វព្រៃ ដែលរឹបអូសបានទាំងអស់ទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាមៅដើម្បីឱ្យសត្វខ្លាស៊ីជាអាហារ។

កញ្ញា Michelle Owen ប្រធានកម្មវិធីអភិរក្សនៃអង្គការ WWF មានប្រសាសន៍ថា៖ “ជាញឹកញយ បទល្មើសព្រៃឈើ និងសត្វព្រៃកើតមានឡើងដោយសារតែមានតម្រូវការទទួលទានសាច់សត្វព្រៃ និងតម្រូវការប្រើប្រាស់នូវគ្រឿងសង្ហារឹមធ្វើពីឈើប្រណិត។ ប្រភេទតម្រូវការទាំងអស់នេះ ជាកត្តាជម្រុញឱ្យមានការបរបាញ់ និងការកាប់ឈើខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងនាំឱ្យមានការជួញដូរខុសច្បាប់នូវផលិតផលឈើ និងសត្វព្រៃ។”

កញ្ញា Michelle បន្តថា៖ “ដើម្បីឱ្យមានការកាត់បន្ថយនូវបទល្មើសព្រៃឈើ និងសត្វព្រៃ ទាំងអ្នកលក់ ទាំងអ្នកទិញត្រូវនិយាយថា “មិនពាក់ព័ន្ធ” នឹងផលិតផលព្រៃឈើ និងសត្វព្រៃខុសច្បាប់។”

“ប្រសិនបើជនណាម្នាក់ទិញផលិតផលសត្វព្រៃ និងផលិតផលឈើខុសច្បាប់ ជននោះគាំទ្រអំពើ និងបទល្មើសព្រៃឈើ និងសត្វព្រៃ។”

សកម្មភាពបង្ក្រាប និងការរឹបអូសលើកនេះ ព្រមទាំងសកម្មភាពបង្ក្រាបជាច្រើនទៀតនាពេលកន្លងទៅថ្មីៗនេះ គឺជាលទ្ធផលផ្ទាល់មួយចេញពីកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបយ៉ាងទាន់ពេលវេលារបស់ក្រុមចល័តបង្ក្រាប និងក្រុមពង្រឹងការងារអនុវត្តច្បាប់ប្រចាំតំបន់ការពារ ព្រមទាំងដោយសារមានបណ្តាញរាយការណ៍ច្បាស់លាស់។ ចាប់តាំងពីខែកក្កដា រហូតមកទល់ពេលនេះ ក្រុមបង្ក្រាបរឹបអូសបាន៖ សាច់សត្វព្រៃរួមមាន ជ្រូកព្រៃ ឈ្មួស ទន្សោង សរុបចំនួន



for a living planet®

WWF មហាតំបន់មេគង្គ
កម្មវិធីអភិរក្សនៅកម្ពុជា
ផ្ទះលេខ ៥៤ ផ្លូវលេខ ៣៥២
សង្កាត់បឹងកេងកង១
ប្រអប់សំបុត្រលេខ ២៤៦៧ ភ្នំពេញ

ទូរស័ព្ទ៖ +៨៥៥ ២៣ ២១៨ ០៣៨
ទូរសារ៖ +៨៥៥ ២៣ ២១១ ៩០៩
www.cambodia.panda.org

សេចក្តីប្រកាសសារព័ត៌មាន

សម្រាប់ការចេញផ្សាយបន្ទាន់

១៩៩ គឺឡូក្រាម ដែលត្រូវបានដុតបំផ្លាញចោលទាំងអស់ សត្វព្រៃរស់រួមមានមាន រញ្ជី ត្រកូត ពស់ អណ្តើក និងប្រម៉ា សរុបចំនួន ៤០ ក្បាល ដែលត្រូវបានប្រលែងចូលព្រៃវិញទាំងអស់ ព្រមទាំងសត្វព្រៃងាប់រួមមាន ក្អែក ជ្រូកព្រៃ សំពោច និងជ្រូកពោសសរុបចំនួន ៥ ក្បាល ត្រូវបានដុតបំផ្លាញចោលទាំងអស់។ ការរឹបអូសទាំងឡាយរាប់បញ្ចូលផងដែរនូវ រណាយន្តចំនួន ១១ គ្រឿង រទេះគោចំនួន ១៧ រទេះ អន្ទាក់ចំនួន ៣៦ ដុំខ្សែ ព្រមទាំងឈើប្រណិតសរុបចំនួន ១១ ម៉ែត្រ គូប។ ទន្ទឹមនឹងនេះដែរ ក្រុមប្រតិកម្មរហ័សសង្គ្រោះសត្វព្រៃបានជួយសង្គ្រោះសត្វព្រៃចំនួន ៤១៤ ក្បាល សម្រាប់ខែ កក្កដា និងសីហា។

លោក កែវ សុភតិ ប្រធានគ្រប់គ្រងព្រៃការពារមណ្ឌលគិរីនៃរដ្ឋបាលព្រៃឈើ និយាយថា៖ “ជោគជ័យជាច្រើនក្នុងការងារ បង្ក្រាបបទល្មើស និងការងារពង្រឹងការអនុវត្តច្បាប់នាពេលថ្មីៗកន្លងទៅនេះបានបង្ហាញឱ្យឃើញច្បាស់នូវសក្តានុពល នៃការចូលរួមរាយការណ៍ដោយប្រជាពលរដ្ឋ ដែលជាកត្តារួមចំណែកក្នុងការទប់ស្កាត់ និងបង្អាក់ដំណើរការសកម្មភាព ល្មើសប្រកបដោយប្រសិទ្ធភាព។” លោក សុភតិ បន្តថា៖ “ការចូលរួមរាយការណ៍អំពីបទល្មើសព្រៃឈើ និងសត្វព្រៃ មានច្រើនកាលណា ប្រតិបត្តិការណ៍បង្ក្រាប និងការពង្រឹងការអនុវត្តច្បាប់ នឹងកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិត ទៀតកាលណោះ។”

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ការិយាល័យសារព័ត៌មាននៃអង្គការ WWF តាមអ៊ីមែល asnarith.tep@wwfgreatermekong.org ឬតាមរយៈទូរស័ព្ទ និង ទូរសារខាងលើ។

ព័ត៌មានសម្រាប់អ្នកជំនាញ៖

- បទល្មើសព្រៃឈើ និងសត្វព្រៃក្នុងគ្រប់រូបភាព និងទម្រង់ សុទ្ធតែបង្កហេតុប៉ះពាល់ធ្ងន់ធ្ងរដល់ជីវៈចម្រុះនៅក្នុង ប្រទេសកម្ពុជា។ ការបរិច្ចាគខុសច្បាប់ប្រហែលជាបានធ្វើឱ្យសត្វគោព្រៃ ដែលជាសត្វនិម្មិតរូបរបស់ជាតិ ផុតពីព្រៃប្រទេសកម្ពុជាទៅហើយ ហើយវាកំពុងដាក់សំពាធទៅលើសត្វព្រៃគ្រប់ប្រភេទ ជាពិសេសប្រភេទ ជិតផុតពីដួចជា ខ្លាធំ និងប្រភេទសត្វជាចំណីរបស់វាដូចជា ប្រើស ទន្សោង រមាំង ខ្លីង និងឈ្នួសជាដើម។ ការកាប់ឈើខុសច្បាប់ជាកត្តាគំរាមកំហែងមួយទៀតដល់អធិបតេយ្យភាពនៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។
- អង្គការ WWF និងរាជរដ្ឋាភិបាលកម្ពុជា ធ្វើការគ្រប់គ្រងរួមគ្នានូវតំបន់ការពារចំនួនពីរគឺ ព្រៃការពារមណ្ឌលគិរី និងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមានផ្ទៃក្រលាប្រមាណ ៦០០០ គីឡូម៉ែត្រការ៉េ ដើម្បីអភិរក្សពពួកថនិក សត្វ ប្រភេទជិតផុតពីដួចជា ខ្លាធំ ដំរីអាស៊ី ក្របីព្រៃ ទន្សោង ខ្លីង រមាំង ព្រមទាំងពពួកសត្វស្លាបប្រភេទ ជិតផុតពីដួចជាច្រើនទៀត។ គម្រោងមានទិសដៅថែរក្សា និងការពារបណ្តុំព្រៃទេសភាពដែលនៅសេសសល់ ចុងក្រោយនេះ ឱ្យមានសភាពស្រស់ស្អាត ហើយតភ្ជាប់គ្នា ព្រមទាំងជួយប្រជាជនក្នុងការការពារធនធាន សត្វព្រៃ និងលើកកម្ពស់ការចិញ្ចឹមជីវិតរបស់ពួកគេប្រកបដោយនិរន្តរភាព។
- អង្គការ WWF ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមចល័តបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃប្រចាំនៅ ខេត្តមណ្ឌលគិរីដែលក្រុមនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩។ ដឹកនាំប្រតិបត្តិការណ៍ដោយរដ្ឋបាលព្រៃឈើ ក្រុមចល័តបង្ក្រាប មានសមត្ថកិច្ចអនុវត្តការងារបង្ក្រាបរាល់អំពើល្មើសដែលកើតឡើងនៅទូទាំងខេត្តមណ្ឌលគិរី ហើយមានសមាសភាពមន្ត្រីមកពីក្រសួងបរិស្ថាន នគរូបនីយកម្ម និងកងរាជអាវុធហត្ថនៃខេត្តមណ្ឌលគិរី។



for a living planet®

WWF មហាគំបន់មេគង្គ
កម្មវិធីអភិរក្សនៅកម្ពុជា
ផ្ទះលេខ ៥៤ ផ្លូវលេខ ៣៥២
សង្កាត់បឹងកេងកង១
ប្រអប់សំបុត្រលេខ ២៤៦៧ ភ្នំពេញ

ទូរស័ព្ទ៖ +៨៥៥ ២៣ ២១៨ ០៣៤
ទូរសារ៖ +៨៥៥ ២៣ ២១១ ៩០៩
www.cambodia.panda.org

សេចក្តីប្រកាសសារពត៌មាន

សម្រាប់ការចេញផ្សាយបន្ទាន់

- ក្រៅពីក្រុមចល័តបង្គ្រាបនេះ ក្រុមឈ្លាត ដែលចំនួនបុគ្គលិកសរុបជាង ៣០ នាក់ ទៀត កំពុងធ្វើការងាររបស់ខ្លួនជាប្រចាំនៅក្នុងព្រៃការពារមណ្ឌលគិរី និងដែនជម្រកសត្វព្រៃភ្នំព្រេច។
- ការកាប់ឈើខុសច្បាប់ ការលក់ និងទិញសាច់សត្វព្រៃ សុទ្ធជាទង្វើល្មើស និងត្រូវទទួលទោសតាមការកំណត់នៃច្បាប់ស្តីពីព្រៃឈើនៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើអ្នកឃើញ ឮ ឬដឹងអំពីទង្វើល្មើសទាំងនេះ សូមរាយការណ៍ទៅប្រព័ន្ធទូរស័ព្ទថ្នាក់ជាតិលេខ ០១២ ៥០ ០០ ៩៤ ឬរាយការណ៍ទៅប្រព័ន្ធទូរស័ព្ទនៃក្រុមបង្គ្រាបប្រចាំខេត្តមណ្ឌលគិរីសម្រាប់រាល់បទល្មើសកើតឡើងក្នុងខេត្តមណ្ឌលគិរី លេខ ០១២ ៤០ ៤១ ៤៣។